

ក្រសួងមហាផ្ទៃសាធារណៈ



សាលាភូមិន្ទរដ្ឋបាល





មាតិកា



ផ្នែកទី១

- ប្រវត្តិ
- បេសកកម្ម
- រចនាសម្ព័ន្ធ
- ការបណ្តុះបណ្តាល
- សាស្ត្រាចារ្យ និងវាក្ខីន
- សហប្រតិបត្តិការអន្តរជាតិ

ផ្នែកទី២

- គោលការណ៍បណ្តុះបណ្តាល
- កម្រោងទំនើបកម្ម



ស្រុកទី១





ប្រវត្តិ

- ១៩១៤ : សាលាក្រឹមការ
- ១៩១៧ : សាលារដ្ឋបាល និងយុត្តិធម៌កម្ពុជា
- ១៩៥៦-១៩៦៥ : សាលាក្រឹមនៃរដ្ឋបាល (ព្រះរាជានរោត្តមសុរាម្រិត)
- ១៩៧២-១៩៧៥ : សាលាជាតិរដ្ឋបាល (សាធារណរដ្ឋខ្មែរ)
- ១៩៨២-១៩៨៥ : សាលាមន្ត្រីជាន់ខ្ពស់រដ្ឋបាល និងច្បាប់ (ស.ប្រ.កម្ពុជា)
- ១៩៩២-១៩៩៤ : សាលាជាតិរដ្ឋបាល (ព្រះរាជាណាចក្រកម្ពុជា)
- ១៩៩៥-បច្ចុប្បន្ន : សាលាក្រឹមនៃរដ្ឋបាល៖

- ព្រះរាជក្រឹត្យ នស/រកត/០៤៩៥/៤០ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៩៥
- ព្រះរាជក្រឹត្យ នស/រកត/០២១៤/១៩៥ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤



ស.ក.វ ក្រោយឆ្នាំ ១៩៩២



ស.ក.វ ឆ្នាំ ២០០៤ ទទួលបានឋានៈជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មានស្វ័យភាពផ្នែករដ្ឋបាល និងគ្រប់គ្រងបច្ចេកទេសដោយ គ.រ.ម និងគ្រប់គ្រងហិរញ្ញវត្ថុដោយ ក.ស.ហ។

ស.ក.វ តែងតែទទួលបានការគាំទ្រ និងឱ្យតម្លៃយ៉ាងខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។





ស.ក.វ ក្រោយឆ្នាំ ២០១៣

ស.ក.វ ឆ្នាំ២០១៣ ទទួលបានឋានៈ
ជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ
ចំណុះក្រសួងមុខងារសាធារណៈ។



ការគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យរបស់
ស.ក.វ ស្ថិតក្រោមគោលការណ៍គណនេយ្យ
សាធារណៈ (មាត្រា១២២អនុក្រឹត្យលេខ៨២
អនក្រ.បក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពី
បទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ)។



បេសកកម្ម

- ស.ក.រ ជ្រើសរើសនិងបណ្តុះបណ្តាលដំបូងដល់សិស្សមន្ត្រី ដែលបែងចែកជាវគ្គក្រុមការ និងវគ្គជាន់ខ្ពស់ ដោយការប្រឡងប្រជែងចូលសិក្សា។

សិស្សមន្ត្រីទាំងពីរប្រភេទនេះមានកាតព្វកិច្ច ឬត្រូវគោរពលក្ខខណ្ឌ ចូលបម្រើការងារជាមន្ត្រីរាជការសម្រាប់រយៈពេលយ៉ាងតិច ៧ឆ្នាំ ក្រោយបានបញ្ចប់ដោយជោគជ័យការបណ្តុះបណ្តាល។
- ស.ក.រ ជ្រើសរើសនិងបណ្តុះបណ្តាលបន្តដល់មន្ត្រីរាជការក្របខណ្ឌ ដែលបានចាត់តាំងដោយប្រធានក្រសួង-ស្ថាប័ន ក្នុងគោលបំណងបង្កើនបំណិន អភិវឌ្ឍបន្ថែមចំណេះដឹងជំនាញ បច្ចេកទេសក្នុងការគ្រប់គ្រងសាធារណៈ ការងារនិងសេវារដ្ឋបាល និងពង្រឹងបន្ថែមស្មារតី ឆន្ទៈចំពោះការងារ និងចំពោះជាតិមាតុភូមិ។




បេសកកម្ម

- ស.ក.វ បណ្តុះបណ្តាលវិជ្ជាជីវៈជំនាញ តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិ និងអន្តរជាតិ សម្រាប់សិស្ស និស្សិត និងមន្ត្រីរាជការ ដើម្បីគាំទ្រលើកកម្ពស់គុណភាពការងារវិស័យសាធារណៈ និងផ្នែកឯកជន។





របៀបនាយកដ្ឋាន





ការបណ្តុះបណ្តាលដំបូង

ការបណ្តុះបណ្តាលដំបូង៖

- វគ្គបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់
- វគ្គបណ្តុះបណ្តាលសិស្សមន្ត្រីក្រុមការ។



ការបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រុមការ ត្រូវបានរៀបចំតាមរយៈការប្រឡងប្រជែង និងការបំពេញតាមលក្ខខណ្ឌនានា ដូចមានចែងក្នុងលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌរបស់មន្ត្រីរាជការក្នុងព្រះរា.កម្ពុជា និងលក្ខណៈវិនិច្ឆ័យនានា កំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។



លក្ខខណ្ឌបណ្តុះបណ្តាលដំបូង

ប្រឡងប្រជែង៖

- វិញ្ញាសារសរសេរ
- វិញ្ញាសារផ្ទាល់មាត់។



រយៈពេលបណ្តុះបណ្តាល៖

- សិស្សមន្ត្រីជាន់ខ្ពស់ ២ឆ្នាំ
- សិស្សមន្ត្រីក្រុមការ ១ឆ្នាំ។





កម្មសិក្សាវគ្គបណ្តុះបណ្តាលជំបូង

សិស្សមន្ត្រីជាន់ខ្ពស់៖

- ១០សប្តាហ៍ នៅរដ្ឋបាលថ្នាក់កណ្តាល
- ១០សប្តាហ៍ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅស្ថានទូត។



សិស្សមន្ត្រីក្រុមការ៖

- ៦សប្តាហ៍ នៅរដ្ឋបាលថ្នាក់កណ្តាល
- ៦សប្តាហ៍ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។





លទ្ធផលការបណ្តុះបណ្តាលដំបូង

សម្រាប់រយៈពេលកន្លងមក ស.ភ.វ បានបណ្តុះបណ្តាល៖

- សិស្សមន្ត្រីជាន់ខ្ពស់ បាន ៧ ជំនាន់ មានចំនួន ២៨៥នាក់
- សិស្សមន្ត្រីមធ្យម បាន ៣ ជំនាន់ មានចំនួន ១៧៤នាក់
- សិស្សមន្ត្រីក្រុមការ បាន ៥ ជំនាន់ មានចំនួន ២៨៣នាក់។



សរុបមានចំនួន ៧៤២នាក់។



លទ្ធផលការបណ្តុះបណ្តាលដំបូង

បច្ចុប្បន្ន ស.ក.វ កំពុងបណ្តុះបណ្តាល៖


- សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី៨ ចំនួន ៦០នាក់
- សិស្សមន្ត្រីក្រុមការ ជំនាន់ទី៦ ចំនួន ៥៥នាក់។



ការបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់
ជំនាន់ទី៨ និងសិស្សមន្ត្រីក្រុមការ ជំនាន់
ទី៦ នឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៥ នេះ។



ស្ថិតិវគ្គបណ្តុះបណ្តាលដំបូង



Note : HRCSS : High-Ranking Civil Servant Students
 MRCSS: Middle-Ranking Civil Servant Students
 KKR: Kramakar Students



ការចាត់តាំងក្រោយបញ្ចប់ការសិក្សា

សិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីមធ្យម និងសិស្សមន្ត្រីក្រុមការ ចំនួន ៧៤២ នាក់ ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យនៅ ស.ភ.វ បានទទួលការចាត់តាំងឱ្យទៅបម្រើការនៅតាមក្រសួង ស្ថាប័ននានា និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងទូទាំងប្រទេស។

បញ្ជាក់៖ ការចាត់តាំងគឺផ្អែកលើចំណាត់ថ្នាក់នៃការសិក្សារបស់ពួកគេ។






ផែនការបណ្តុះបណ្តាលចំពោះមុខ

ចុងឆ្នាំ២០១៥ នេះ ស.ភ.រ៖

កំពុងរៀបចំជ្រើសរើសតាមរយៈការប្រឡងប្រជែងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី៩ សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៨ ។





ការបណ្តុះបណ្តាលបន្ត

ការបណ្តុះបណ្តាលបន្ត៖

- វគ្គវិក្រិត្យការមន្ត្រីជាន់ខ្ពស់
- វគ្គវិក្រិត្យការមន្ត្រីមធ្យម





លក្ខខណ្ឌបណ្តុះបណ្តាលបន្ត

- រយៈពេលបណ្តុះបណ្តាលពី៩ខែ ទៅ១២ខែ
- មន្ត្រីក្របខណ្ឌចាត់តាំងដោយក្រសួងស្ថាប័នតាមសេចក្តីជូនដំណឹងរបស់ ក.ម.ស
- មន្ត្រីក្របខណ្ឌដែលជ្រើសរើសចូលរៀនវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ត្រូវ៖
 - រដ្ឋបាលថ្នាក់ជាតិ៖ អនុប្រធាននាយកដ្ឋានឡើងទៅ
 - រដ្ឋបាលថ្នាក់ក្រោមជាតិ៖ អភិបាល អភិបាលរងរាជធានី-ខេត្ត អភិបាលក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាលសាលារាជធានី-ខេត្ត ប្រធានមន្ទីរជុំវិញរាជធានី-ខេត្ត ឬថ្នាក់ប្រហាក់ប្រហែលក្នុងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន
- មន្ត្រីក្របខណ្ឌដែលជ្រើសរើសចូលរៀនវគ្គវិក្រឹត្យការមន្ត្រីមធ្យម ត្រូវ៖
 - រដ្ឋបាលថ្នាក់ជាតិ៖ ប្រធាន ឬអនុប្រធានការិយាល័យ
 - រដ្ឋបាលថ្នាក់ក្រោមជាតិ៖ អភិបាលរងក្រុង ស្រុក ខណ្ឌ នាយករងរដ្ឋបាលសាលារាជធានី-ខេត្ត អនុប្រធានមន្ទីរជុំវិញរាជធានី-ខេត្ត នាយករដ្ឋបាលសាលា ក្រុង ស្រុក ខណ្ឌ ឬថ្នាក់ប្រហាក់ ក្នុងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។



លទ្ធផលការបណ្តុះបណ្តាលបន្ត

មកទល់ឆ្នាំ២០១៥ ស.ភ.រ៖

- បើកវគ្គវិក្រឹត្យការបាន ២២វគ្គ
- បណ្តុះបណ្តាលបានមន្ត្រីសរុប ៣.៤២២នាក់។




ក្នុងឆ្នាំ២០១៥ នេះ ស.ភ.រ កំពុងដំណើរការបណ្តុះបណ្តាលវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម ដែលមានកម្មសិក្សាការីចំនួន ១៩៨នាក់ មកពីក្រសួង ស្ថាប័ន មន្ទីរ ខេត្ត ក្រុង ស្រុកខណ្ឌទូទាំងកម្ពុជា។

កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ចំនួន ១១៥នាក់
កម្មសិក្សាការីមន្ត្រីមធ្យម ចំនួន ៨៣នាក់





ស្ថិតិការបណ្តុះបណ្តាលបន្ត



Note : **HRCS**: High-Ranking Civil Servants; **MRCS**: Middle-Ranking Civil Servants;
SP: Civil Servants coming from SENATE



ការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញ

ការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញ៖

- តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនតូតាល់ ថ្ងៃទី២៣-២៧ ខែតុលា ឆ្នាំ២០១៤ ស.ក.រ បានបញ្ចប់ដោយជោគជ័យវគ្គ ភាពជាអ្នកដឹកនាំ។





លទ្ធផលការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញ

- បានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល ៣ខែ ដល់មន្ត្រីក្រសួងបរិស្ថាន៖
 - មន្ត្រីមធ្យមរដ្ឋបាលកណ្តាល ជំនាន់ទី១ មានសិក្ខាកាម ២៣នាក់
 - មន្ត្រីមធ្យមថ្នាក់ក្រោមជាតិ មានសិក្ខាកាម ២៣នាក់។



វគ្គបណ្តុះបណ្តាលមន្ត្រីបរិស្ថានគ្រប់គ្រង ដោយគណៈកម្មការអន្តរក្រសួងមួយ មានសមាសភាពពី ស.ភ.រ និងក្រសួង បរិស្ថាន ដើម្បីឱ្យការបណ្តុះបណ្តាលត្រូវ ចំតម្រូវការជាក់ស្តែង ហើយក្រសួងបរិស្ថាន ទទួលបន្ទុកចំណាយទាំងស្រុងលើវគ្គ បណ្តុះបណ្តាលនីមួយៗ។



ការបណ្តុះបណ្តាលវិជ្ជាជីវៈដំបូង

- កំពុងបណ្តុះបណ្តាលមន្ត្រីមធ្យមបរិស្ថានថ្នាក់ជាតិ ជំនាន់ទី២ ចំនួន ២០នាក់។
- កំពុងសម្របសម្រួលវគ្គ
បណ្តុះបណ្តាលមគ្គុទ្ទេសក៍
ទេសចរណ៍ថ្នាក់ជាតិ
រយៈពេល ៣ខែ (វគ្គចុង
សប្តាស៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ)





សាស្ត្រាចារ្យ និងវាក្ខិន

សាស្ត្រាចារ្យ និងវាក្ខិន ត្រូវបានអញ្ជើញមក៖

- បង្ហាត់មុខជំនាញសិក្សានៅក្នុងថ្នាក់រៀន និង/ ឬតាមរយៈការផ្តល់បដិកថា ឬសិក្ខាសាលា។

សាស្ត្រាចារ្យ និងវាក្ខិន ត្រូវបានអញ្ជើញពី៖

- ក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិ
- ពួកគេជាមន្ត្រីជាន់ខ្ពស់ មានបុគ្គលិកលក្ខណៈល្អ មានឋានៈពីប្រធាននាយកដ្ឋានឡើងទៅ ..





សហប្រតិបត្តិការអន្តរជាតិ

ស.ភ.វ ផ្តល់តម្លៃខ្ពង់ខ្ពស់ដល់ការងារលើកកម្ពស់កិច្ចសហប្រតិបត្តិការជាតិ អន្តរជាតិ សំដៅអភិវឌ្ឍកម្មវិធី និងស្តង់ដារសិក្សា ជួយដល់ការធ្វើទំនើបកម្មចំណេះដឹងក្នុងរដ្ឋបាលសាធារណៈ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍធនធានមន្ត្រី និងធនធានមនុស្ស។





ផ្នែកទី២





គោលការណ៍បណ្តុះបណ្តាល

ការបណ្តុះបណ្តាលនៅស.ភ.វ គឺផ្ដោតលើ៖

- វិន័យសិក្សា និងបទបញ្ជាផ្ទៃក្នុង
វត្តមានពេលគោរពទង់ជាតិ
វត្តមានក្នុងម៉ោងសិក្សា

សរុបពិន្ទុ ៣០%

- រៀនពេញម៉ោងនៅក្នុងថ្នាក់ (ចំនួន-សុក្រ)
មុខវិជ្ជាសិក្សាពី ៣៣ ទៅ ៣៨
ប្រលងបញ្ចប់មុខវិជ្ជាបានសិក្សាដើម្បីសន្សំពិន្ទុ

- សិក្ខាសាលា ឬសន្និសីទ (ក្នុងចន្លោះ ៩០ម៉ោងក្នុងមួយឆ្នាំ)
- ទស្សនកិច្ចសិក្សា
- កម្មសិក្សា និងសរសេររបាយការណ៍

សរុបពិន្ទុ ៧០%

សរុបរួមពិន្ទុ ១០០%



ទំនើបកម្ម

ស.ភ.វ មានគម្រោងធ្វើទំនើបកម្មទៅលើ៖

- កម្មវិធីសិក្សា
- វិធីសាស្ត្របណ្តុះបណ្តាល
- រយៈពេលបណ្តុះបណ្តាល
- ហេដ្ឋារចនាសម្ព័ន្ធសិក្សា
- ការប្រឡងប្រជែងចូលសិក្សា
- ការប្រលងបញ្ចប់ការសិក្សា
- ការជំរុញវគ្គបណ្តុះបណ្តាលខ្លីៗចំតម្រូវការ។





សូមអរគុណ

Website : www.era.cambodia.gov.kh

E-mail : dirstudy.era@gmail.com

